



សេចក្តីប្រកាសសារព័ត៌មាន	សម្រាប់ការចេញផ្សាយបន្ទាន់
-------------------------	---------------------------

ចូលរួមទាំងអស់គ្នាក្នុងការការពារភពផែនដីជាមួយ ទិវា “មួយម៉ោងសម្រាប់ភពផែនដី”

ភ្នំពេញ កម្ពុជា - ឆ្នាំនេះ ទិវា “មួយម៉ោងសម្រាប់ភពផែនដី” ឬ ហៅថា “Earth Hour” នឹងរៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វុលប្រាយនិងសហរដ្ឋអាមេរិក FUSAAC ដោយមានការគាំទ្រពីអង្គការ WWF។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៨:៣០ នាព្រឹក ថ្ងៃទី ២៩ ខែ មីនា នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាការចូលរួមដោយសេរី កម្មវិធីនេះលើកទឹកចិត្តដល់យុវជនទាំងអស់ឲ្យចូលរួម និង ការបង្ហាញពីឆន្ទៈក្នុងការការពារភពផែនដី។ ក្រៅពីការបិទភ្លើងអាគាររយៈពេលមួយម៉ោងជានិមិត្តរូប កម្មវិធីនេះនឹងមាន សកម្មភាពកំសាន្តបែបអប់រំដែលអ្នកចូលរួមទាំងអស់អាចរីករាយជាមួយនឹងការសំដែងសិល្បៈ ក៏ដូចជាការផ្លែចក្ររំលែកនូវព័ត៌មាននិង ក្តីព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ មិនតែប៉ុណ្ណោះ យុវជនអាចសម្តែងឆន្ទៈក្នុងការប្រើអំណាច ឬ ឥទ្ធិពលរបស់ខ្លួនតាមរយៈសកម្មភាពតូចតាច ប៉ុន្តែមានអត្ថន័យសម្រាប់បុព្វហេតុបរិស្ថានក្នុងប្រទេសកម្ពុជា និងនៅលើភពផែនដីទាំងមូល។

លោក ជា កញ្ញារិទ្ធី ប្រធានសមាគមនិស្សិត FUSAAC បានមានប្រសាសន៍ថា ៖ “ក្រុមនិស្សិត FUSAAC ជឿជាក់ថាការផ្លាស់ប្តូរនៅក្នុងសង្គមគួរតែចាប់ផ្តើមពីមនុស្សម្នាក់ៗ។ បុគ្គលគ្រប់រូបមិនគួររង់ចាំ ឲ្យការផ្លាស់ប្តូរចេញមកពីថ្នាក់លើទេ វាត្រូវផ្តើមចេញពីខ្លួនយើង។ Earth Hour គឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញអំពីសកម្មភាពដែលបុគ្គលគ្រប់រូបអាចធ្វើបានដើម្បីបុព្វហេតុបរិស្ថាន ហេតុនេះហើយបានជា FUSAAC គាំទ្រនិងចូលរួមរៀបចំកម្មវិធីនេះ។”

លោក រ៉េត ហុក នាយករងនៃវិទ្យាស្ថានភាសាបរទេស ក៏បានលើកឡើងដែរថា ៖ “ប្រជាជនគ្រប់រូប គួរតែខំប្រឹងប្រែងព្យាយាមឲ្យក្លាយខ្លួនជាអ្នកដឹកនាំដែលស្រលាញ់និងការពារបរិស្ថាន ដើម្បីរួមចំណែកក្នុងសកម្មភាពការពារបរិស្ថាននិង ធនធានរបស់ភពផែនដីយើង។”

Earth Hour មានគោលបំណងលើកទឹកចិត្ត សហគមន៍នៅលើសាកលលោកទាំងមូលឲ្យ ចែករំលែកឱកាស និងព័ត៌មានស្តីពីឧបសគ្គក្នុងការបង្កើតឲ្យបាននូវភពផែនដីមួយដែលមាននិរន្តរភាព។ Earth Hour មិនមែនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំឆ្នាំតែប៉ុណ្ណោះទេ ប៉ុន្តែវាជាចលនាបរិស្ថានសាកល ដែលមនុស្សគ្រប់រូបមកចូលរួមជាមួយគ្នាសម្រាប់បុព្វហេតុភពផែនដី។

President: Yolanda Kakabadse
 Director General: James P. Leape
 President Emeritus:
 HRH The Duke of Edinburgh
 Founder President:
 HRH Prince Bernhard of the Netherlands

Registered as:
 WWF-World Wide Fund For Nature
 WWF-Fondo Mondiale per la Natura
 WWF-Fondo Mundial para la Naturaleza
 WWF-Fonds Mondial pour la Nature
 WWF-Welt Natur Fonds
 Also known as World Wildlife Fund

មនុស្សគ្រប់រូប ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ អាចចូលរួមក្នុងកម្មវិធីប្រារព្ធទិវា Earth Hour នេះបាន។ ក្រៅពីការបិទភ្លើងអគ្គិសនីដែលមិនចាំបាច់ប្រើរយៈពេលមួយម៉ោងដើម្បីជានិមិត្តរូបក្នុងការបង្ហាញពីឆន្ទៈក្នុងការការពារភពផែនដី សហគមន៍នីមួយៗអាចធ្វើសកម្មភាពជាច្រើនដទៃទៀតដើម្បីឆ្លុះបញ្ចាំងពីបញ្ហាដែលខ្លួនកំពុងជួបប្រទះ។ ដូច្នេះគំនិតសំខាន់នោះគឺ សម្រាប់ឲ្យបុគ្គលម្នាក់ៗនឹងធ្វើសកម្មភាពបរិស្ថានផ្សេងទៀតក្រៅពីទិវា “មួយម៉ោងសម្រាប់ភពផែនដី” នេះ។

លោក **ឈិត សំរោត** នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា ៖ “អង្គការ WWF មានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមប្រារព្ធទិវា Earth Hour នេះជាមួយក្រុមនិស្សិត FUSAAC និងវិទ្យាស្ថានភាសាបរទេស។ តាមរយៈការចូលរួម និង ប្រារព្ធទិវានេះឡើងយើងបង្ហាញថា យើងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានរបស់ប្រទេសយើង ហើយក្នុងនាមជាប្រជាជននៃសាកលលោក យើងមានឆន្ទៈការពារភពផែនដីដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ខ្ញុំសង្ឃឹមថាមនុស្សជំនាន់ក្រោយ នឹងប្រើប្រាស់អំណាច ឬ ឥទ្ធិពលរបស់ខ្លួនដើម្បីស្ថាបនាពិភពលោកមួយប្រកបដោយនិរន្តរភាព។”

ជាផ្លូវការ ការបិទភ្លើងជានិមិត្តរូបក្នុងទិវា Earth Hour ជាសាកលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០ ទៅ ៩:៣០ យប់នៃម៉ោងក្នុង ប្រទេសនីមួយៗ។ សូមគោរពអញ្ជើញប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប បណ្តាគេហដ្ឋាន ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ចូលរួមក្នុងចលនាជាសាកលនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញា **សុខ ឆន្ទ្យាមីនា** មន្ត្រីសារព័ត៌មាននិងកិច្ចការសាធារណៈនៃអង្គការ WWF កម្ពុជា, ទូរស័ព្ទលេខ៖ +០២៣ ២១៨០៣៨, អ៊ីម៉ែល: mina.song@wwfgreatermekong.org ឬ

លោក **មូរី ស៊ីលីវណ្ណ** អ្នកតំណាងរៀបចំកម្មវិធី Earth Hour កម្ពុជានៃ សមាគមន៍ FUSAAC ទូរស័ព្ទលេខ៖ +០៧៧ ៥៥៥ ០៥១, អ៊ីម៉ែល: sylyvann@yahoo.com

សម្រាប់ព័ត៌មានស្តីពី Earth Hour សាកល និង Earth Hour កម្ពុជា សូមចូលទៅកាន់ ៖

www.earthhour.org និង www.facebook.com/fusaac & www.facebook.com/WWFCambodia

ព័ត៌មានសម្រាប់អ្នកនិពន្ធ៖

- Earth Hour គឺជាចលនាបរិស្ថានដែលធំជាងគេនៅលើសាកលលោក ដែលមានការចូលរួមពីប្រទេសចំនួន ១៥៥ ពីទីក្រុងចំនួន ៧០០០ និងមនុស្សចំនួន ២០០០លាននាក់ នៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបញ្ហាបរិស្ថានសំខាន់ៗបំផុតនៅលើពិភពលោក។ កម្មវិធីនេះត្រូវបានគេប្រារព្ធធ្វើឡើងដំបូងបង្អស់នៅទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០០៧។
- Earth Hour ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ WWF នៅក្នុងឆ្នាំ ២០០៧ ដើម្បីជាកម្មវិធីសាស្ត្រមួយក្នុងការប្រមូលផ្តុំការគាំទ្រពីប្រជាពលរដ្ឋទូទាំងសាកលលោកឲ្យមកចូលរួមទាំងអស់គ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែមិនយូរក្រោយមកចលនានេះបានក្លាយជាចលនារបស់ប្រជាជន និងស្ថាប័នរដ្ឋ ឯកជននៅក្នុងប្រទេសនីមួយៗ ក្នុងបេសកកម្មការពារភពផែនដី។